



រដ្ឋសភា	
ចល	លេខ <u>២៥១៥</u>
	ថ្ងៃទី <u>២៤</u> ខែ <u>១២</u> ឆ្នាំ <u>២០១៤</u> រៀងរាល់
	បញ្ជូនទៅ <u>១-៩</u>

នស/រកម/០៧១៥/០០៧


**ព្រះរាជក្រម
យើង**

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខនស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឲ្យប្រើ

ច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នាសម័យ ប្រជុំពេញអង្គលើកទី៧ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



**ច្បាប់
ស្តីពី
ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់
ការគ្រប់គ្រងឆ្នាំ ២០១៣**



ជំពូកទី ១
កិច្ចប្រតិបត្តិការថវិកាថ្នាក់ជាតិ
ផ្នែកទី ១
កិច្ចប្រតិបត្តិការទូទៅ

មាត្រា ១.-

ត្រូវបានយល់ព្រមលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១២/០១០ ចុះថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១២ ។
 ការអនុវត្តនេះ សម្រេចបានលទ្ធផលដូចមានចែងក្នុងតារាងសរុបខាងក្រោមនេះ ៖

ឯកតា៖ លានរៀល

កិច្ចប្រតិបត្តិការចំណូល-ចំណាយថវិកាថ្នាក់ជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣	ឆ្នាំ ២០១៣		អនុវត្ត/ច្បាប់ហិរញ្ញវត្ថុ	
	ច្បាប់ហិរញ្ញវត្ថុ	អនុវត្ត	% ច្បាប់	លើស(+)/ខ្វះ(-)
ចំណូលសរុប = (I.១ + II.១)	១២ ០៩៥ ០៧៣,៣	១៣ ៣៦០ ៥៣៤,០	១១០,៥%	+ ១ ២៦៥ ៤៦០,៧
ចំណាយសរុប = (I.២ + II.២)	១២ ០៩៥ ០៧៣,៣	១៣ ០៩០ ៣៨៣,៣	១០៨,២%	+ ៩៩៥ ៣១០,០
អតិរេកថវិកាវេចចំណូល និងចំណាយ		២៧០ ១៥០,៧		
I. កិច្ចប្រតិបត្តិការចំណូល-ចំណាយថវិកាថ្នាក់ជាតិ ដែលបានអនុវត្តក្នុងតារាងជាតិ				
I.១. ចំណូលថវិកាសរុប	៨ ៧៧៧ ៧៩៩,៣	៩ ០៥៤ ៤៥០,១	១០៣,២%	+ ២៧៦ ៦៥០,៨
• ចំណូលចរន្ត	៨ ៤៧៣ ៧៧៨,៣	៨ ៧០៥ ៦០៥,៧	១០២,៧%	+ ២៣១ ៨២៧,៤
• ចំណូលមូលធនក្នុងប្រទេស	៨២ ០០០,០	៦៨ ១៦៩,៧	៨៣,១%	-១៣ ៨៣០,៣
• ចំណូលមូលនិធិទ្រទ្រង់ថវិកា	២២២ ០២១,០	២៨០ ៦៧៤,៧	១២៦,៤%	+ ៥៨ ៦៥៣,៧
I.២. ចំណាយថវិកាសរុប	៨ ៩៤៩ ០៧៣,៣	៨ ៧៨៤ ២៩៩,៤	៩៨,២%	-១៦៤ ៧៧៣,៩
• ចំណាយចរន្ត	៧ ២១២ ៥៧៣,៣	៧ ២៨២ ២៥១,០	១០១,០%	+ ៦៩ ៦៧៧,៧
• ចំណាយមូលធន	១ ៧៣៦ ៥០០,០	១ ៥០២ ០៤៨,៤	៨៦,៥%	-២៣៤ ៤៥១,៦
II. វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស				
II.១. ចំណូលមូលធនសម្រាប់គម្រោងដោយ ហិរញ្ញប្បទានក្រៅប្រទេស	៣ ១៤៦ ០០០,០	៤ ៣០៦ ០៨៣,៩	១៣៦,៩%	+ ១ ១៦០ ០៨៣,៩
II.២. ចំណាយមូលធនសម្រាប់គម្រោងដោយ ហិរញ្ញប្បទានក្រៅប្រទេស	៣ ១៤៦ ០០០,០	៤ ៣០៦ ០៨៣,៩	១៣៦,៩%	+ ១ ១៦០ ០៨៣,៩

(*) តួលេខនេះបូកបញ្ចូលនូវការប្រើប្រាស់បញ្ជីជម្រកជាតិចំនួន ១៧១ ២៧៤,០ លានរៀលផង ។



មាត្រា ២._

ចំណូលថវិកាដែលបានអនុវត្តឆ្លងកាត់តេនាគាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣ ត្រូវបានបង្ហាញលម្អិតតាមមាតិកាថវិកានៅក្នុងចំណុច I នៃតារាង “ក” ដូចមានភ្ជាប់មកជាមួយច្បាប់នេះ ។

ចំណាយថវិកាដែលបានអនុវត្តឆ្លងកាត់តេនាគាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣ ត្រូវបានបង្ហាញលម្អិតតាមក្រសួង និងស្ថាប័នសាធារណៈប្រហាក់ប្រហែល និងតាមជំពូកនៅក្នុងតារាង “ខ” ដូចមានភ្ជាប់មកជាមួយច្បាប់នេះ ។

លទ្ធផលដែលសម្រេចបានពីវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសដែលអនុវត្តមិនឆ្លងកាត់តេនាគាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣ : ចំពោះចំណូលត្រូវបានបង្ហាញនៅក្នុងចំណុច II នៃតារាង “ក” និងចំពោះចំណាយត្រូវបានបង្ហាញលម្អិតនៅក្នុងតារាង “ខ២” ដូចមានភ្ជាប់មកជាមួយច្បាប់នេះ ។

ផ្នែកទី ២

កិច្ចប្រតិបត្តិការចំណូល-ចំណាយអនុវត្តឆ្លងកាត់តេនាគាជាតិ

មាត្រា ៣._

ការប្រមូលចំណូលជាគុណប្រយោជន៍នៃថវិកាថ្នាក់ជាតិពីពន្ធ អាករ វិភាគទាន ផលទុន និងចំណូលនានា ព្រមទាំងឧបត្ថម្ភធនវិនិយោគ អំណោយ មូលនិធិបដិភាគ និងធនធាន ដែលបានមកពីការខ្ចី ដូចមានចែងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣ សម្រេចបានលទ្ធផលដូចតទៅ :

- ច្បាប់ហិរញ្ញវត្ថុ.....៨ ៧៧៧ ៧៩៩,៣ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន.....៩ ០៥៤ ៤៥០,១ លានរៀល
- ដូច្នេះ ចំណូលអនុវត្តបានខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុចំនួន... ២៧៦ ៦៥០,៨ លានរៀល

ដែលជាលទ្ធផលនៃការអនុវត្តដូចតទៅ :

១. ចំណូលចរន្ត

- ច្បាប់ហិរញ្ញវត្ថុ.....៨ ៤៧៣ ៧៧៨,៣ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន.....៨ ៧០៥ ៦០៥,៧ លានរៀល
- ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ២៣១ ៨២៧,៤ លានរៀល ។

២. ចំណូលមូលធន

- ច្បាប់ហិរញ្ញវត្ថុ..... ៣០៤ ០២១,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន.....៣៤៨ ៨៤៤,៤ លានរៀល
- ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ៤៤ ៨២៣,៤ លានរៀល ។



(Signature)

ក. ចំណូលមូលធនក្នុងប្រទេស

- ច្បាប់ហិរញ្ញវត្ថុ.....៨២ ០០០,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន.....៦៨ ១៦៩,៧ លានរៀល
- ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន.....១៣ ៨៣០,៣ លានរៀល ។

ខ. ចំណូលមូលធនក្រៅប្រទេស (មូលនិធិទ្រទ្រង់ថវិកា)

- ច្បាប់ហិរញ្ញវត្ថុ..... ២២២ ០២១,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ២៨០ ៦៧៤,៧ លានរៀល
- ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ៥៨ ៦៥៣,៧ លានរៀល ។

មាត្រា ៤._

ការអនុវត្តចំណាយថវិកាថ្នាក់ជាតិដែលមានចែងនៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០១៣ សម្រេចបានលទ្ធផលដូចតទៅ :

- ច្បាប់ហិរញ្ញវត្ថុ.....៨ ៩៤៩ ០៧៣,៣ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ៨ ៧៨៤ ២៩៩,៤ លានរៀល
- ដូច្នេះ ចំណាយអនុវត្តបានទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន...១៦៤ ៧៧៣,៩ លានរៀល

ដែលជាលទ្ធផលនៃការអនុវត្តដូចតទៅ :

១. ចំណាយចរន្ត

- ច្បាប់ហិរញ្ញវត្ថុ.....៧ ២១២ ៥៧៣,៣ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន.....៧ ២៨២ ២៥១,០ លានរៀល
- ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុចំនួន.....៦៩ ៦៧៧,៧ លានរៀល ។

២. ចំណាយមូលធន

- ច្បាប់ហិរញ្ញវត្ថុ..... ១ ៧៣៦ ៥០០,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ១ ៥០២ ០៤៨,៤ លានរៀល
- ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ២៣៤ ៤៥១,៦ លានរៀល ។

ក. ចំណាយមូលធន សម្រាប់វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស

- ច្បាប់ហិរញ្ញវត្ថុ..... ១ ៤៥៦ ៥០០,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ១ ២៥៩ ៧៩២,៨ លានរៀល
- ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ១៩៦ ៧០៧,២ លានរៀល ។

ខ. ចំណាយមូលធន សម្រាប់ការរំលស់បំណុល

- ច្បាប់ហិរញ្ញវត្ថុ..... ២៨០ ០០០,០ លានរៀល
- អនុវត្តជាក់ស្តែងបានចំនួន..... ២៤២ ២៥៥,៦ លានរៀល
- ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន..... ៣៧ ៧៤៤,៤ លានរៀល ។

